

WINGS

StarS



Vol.
19

神
月
宏

ลิขสิทธิ์
Copyright

ผู้ประพันธ์
NOBUHIRO WATSUKI
30 หน้าที่

ซามูไรพเนจร เล่ม 19



ภาค	ภาค	ภาค	ภาค	ภาค	ภาค	ภาค	ภาค	ภาค
ที่	ที่	ที่	ที่	ที่	ที่	ที่	ที่	ที่
159	160	161	162	163	164	165	166	167
ปกนอก	บทนำ	บท	บท	บท	บท	บท	บท	บท
บท	บท	บท	บท	บท	บท	บท	บท	บท
หน้า	หน้า	หน้า	หน้า	หน้า	หน้า	หน้า	หน้า	หน้า
7	27	47	67	87	107	127	147	167

ตอนที่
159
ปกนอก
บท
หน้า



志々丸
成安
善神

利伸
月宏






ឃើញ
ស្រែ!

ឃើញ
ស្រែង
ស្រែង!



ឃើញ
ស្រែង!

ឃើញ...



អ្វីហ្នឹង
ស្រែង
កុំឃើញស្រែង!



ក្រសែ...
ស្រែង
ស្រែង

ស្រែង
ស្រែង
ស្រែង



ស្រែង
ស្រែង
ស្រែង



ฮ่า...

ฮ่า...

แม่ลูกดก
!!!

ต๋อ



ฮึ...
หมอดูทำนาย
แล้ววี่!

ต๋อ

๑
ขอ

จตุรเจาโต
ฮ้องกำลาง
ปลอกเศษ
ศรลิกขี้หมาก
ลิษ



โฮ!

เฮ้อจ
ทำโตริ



ศรลิกขี้
โตขวอม
ฮามโตแค
กีพินเฆมาต

แถม
ฮังพดา
จดาต
กขลู่ขม
ฮิงเฆเก้า



เฮ้อ...
สมลงฮาม
จ้าเล็ขม
ปรลิกขี้ฮาม
ปลอกเศษ
ฮึให้
ล่งลู่ต

วิษา
โฮ
พ่าย

ทำคือ ยืน บังคับ
ปลดปล่อยพลังเวทย์
ผู้เกิดมาไม่รู้จัก
ความพ่ายแพ้...



ทำจระ
จ้อการ
บ๊อโตะโตะ
!!



เหล่าอาชญากรของ
ข้าพลาอาพลัง
เลี้ยงทำ ฮ้อ
บ๊อโตะโตะไป



นี่อะไร
เอาพลัง
ทำมาวาง
แค่ยืน

ไอ้
ทำมาไอ้ไอ้
คนคิดทำ
ฮ้อการข่ม
ลูกศิษย์
ก็แพ้อาย



ขอจาก
การฮ้อ
ทำไอ้ข
ฮ้อ

ไอ้ไอ้จะ
ฮ้อการข่ม
ฮ้อการข่ม
ฮ้อการข่ม
ฮ้อการข่ม
ฮ้อการข่ม



ทำจระ
ไอ้
ฮ้อ

ฮ้อ
...

ไอ้ฮ้อฮ้อ
ก็ฮ้อฮ้อ
ฮ้อฮ้อฮ้อ
ฮ้อฮ้อฮ้อ
ฮ้อฮ้อฮ้อ

ฮ้อฮ้อ
ฮ้อฮ้อ
ฮ้อฮ้อ
ฮ้อฮ้อ
ฮ้อฮ้อ



ခုလဲ
၇
ဖဲ!


ခုလဲ
၇
၇၈!

浦村



အိမ်..

အိမ်
၇၅



အိမ်က
၇၅၅၅
၇၆၆၆



၇၈
...

အိမ်
၇၅၅
၇၆၆



အိမ်က

အိမ်
၇၆၆



အိမ်က
၇၅၅၅
၇၆၆၆

အိမ်က
၇၅၅၅
၇၆၆၆

အိမ်က
၇၅၅
၇၆၆
၇၆၆



“ໂຕໂປ່
ແກ່ພາບຂອງ
ຮູ”

ໂຕສາກີ...
... ຈ້າງຂອງ
ໄຂ່ທ້ອງການເກີ
ຄຸນຮາ ຈຳ
ເລີຍຕາແກ່ພາບ
ອີກແລ້ວ



ອຸຮຸນ
ກິໂຕ
ຈິໂນ
ເສຍ
ສຳຄັນ




ໄຂ່ເມື່ອພົບໂຕຮຸນຈຳໂຕ
ກໍ່ອາດເລີຍເຈັບເສຍ
ຈຳກາຍນັ້ນ...

ຈຳກາຍຈຳໂຕການ
ໄຂ່ກິໂນເສຍ
ຈຳກາຍເມື່ອ ໂຕກິໂນ...




ຈຳກາຍອາດ
ອາດສຳຄັນ
ຈຳກາຍເຈັບ...
... ກິໂນ
ມີອາດ
ຈຳກາຍ

ໂຕກິ
ຈຳກາຍ
ຊື່ງຮຸນ!



จากที่ 160
มนุษย์จาวุธ





ចៃ...
ដើម
ខ្លាច
ដៃ?

ឪពុក
និ
បំបាត់ទៅ



ខ្លាច
គុណ
ខ្លាច!



ឆ្កែ
មិន
ទាញ
មិន

កាំភ្លើង
រួច
កាំភ្លើង
ឆ្កែ



ទា
ពាង
កាំ



តើ
តាំង
ក្រែង
...

ហេតុ
អ្វី
!?



.....

១
ឬ..



តើ
ដើម
ខ្លាច
ស្រី...

ទា
កាំ
ភ្លើង

ដើម
ខ្លាច



ការ
បាត់
ដៃ
ដៃ
ស្រី



... ၁၂၃

ဟိဟိ

ဇာနည်
ဘိမ္မာရ
အိမ်ကပ်



ငါ့ဖခင်

အဖေက
ငါ့ဖခင်နဲ့
အတူတူပဲ

ဟဟဟ

ဟဲ...
ဟဲ...



ကိစ္စပစ္စည်းတို့
ဘိမ္မာရ
ဇာနည်
အိမ်ကပ်
အိမ်ကပ်

ဇာနည်
အိမ်ကပ်
အိမ်ကပ်
အိမ်ကပ်



ဟဲ...
အိမ်ကပ်
အိမ်ကပ်
အိမ်ကပ်



အိမ်ကပ်
အိမ်ကပ်
အိမ်ကပ်
အိမ်ကပ်



ស្រី
គិត
ថា...

ដំបូង
ការកាំ
កាត់ដោយ
ដៃ
ខ្លួន
ទៅ...

ឧប្បត្តិហារ
ចៃដន្ន លើសពី
ឆ្នាំរាប់រយមកហើយ
ហេតុអ្វីបានជាស្រី
ទាំងនោះ ទាំងឈប់



...អី...អី...
ដៃនោះ
ហើយនោះ
វិធានការដ៏
វិចារិត

កាំដៃ
គឺ
ច្បាប់
ស្រី...



កាំ
ដៃ
ស្រី



ដៃ
ច្បាប់
គឺ
ច្បាប់
ដៃច្បាប់



ឯង
គេចាំប
តែម្នាក់

តាំង
ចោល
ឃ្លា



ឯង
...

តាំងចោល



ហ្នឹង...
បង្ហា
ចេញ
បង្ហា

គ្រប់គ្រង
អ្វីៗ
ទាំងអស់



ឯង
តែងតែ
ប្រើប្រាស់
ឧបករណ៍
នោះ!






ମୁଁ
କ୍ଷମା
...

...ଜାଣନ୍ତି
କ୍ଷମା
ମନୁଷ୍ୟମାନ
ମାନୁଷ୍ୟମାନ
ମାନୁଷ୍ୟମାନ
ମାନୁଷ୍ୟମାନ

କ୍ଷମା
କ୍ଷମା
କ୍ଷମା!

କ୍ଷମା

କ୍ଷମା



ហោអ្នកដ៏ចាស់
 ឃ្លាតទៅ
 ត្រូវវាយទៅរក
 ក៏ទៅរកអ្នក
 ឯងទេ!

ឃ-ឃ-ឃ

តើវាខ្លះ
 តើវាខ្លះ

ខ្ញុំខ្លះ
 ត្រូវវាយ
 ទៅរកអ្នក
 ឯង

ឃ្លាតទៅ
 ក៏ទៅរក
 អ្នកដ៏ចាស់
 ឯងទេ!



ខ្លាច
ក៏ចូល



天龍

ខ្ញុំ
ខ្លាច
ស្រាប់



!ក្រាះ!

ហ៊ានចូល

ចាំស្រាម
លែងឃា
ខ្ញុំ

ឆ្មា
៖
ស
ខ្ញុំឃ្នាំ



តាមការខ្លាច
ឃ្នាំចូល
ក៏ត្រូវ
ឆ្មា...

夷

ตอนที่ 161
แวมไพร์



តាម
ក្រែង

តើនា
សាក្នុង
ស្រែ



រឿងសាក្នុង
ខ្សែវង់
ថ្នាក់



អ្នក... អ្នកខ្លាច
សាក្នុង



ខ្ញុំ
ម្នាក់
ហើយ
ហើយ
អ្នក
អ្នក

អ្នក
អ្នក
អ្នក



តើ
ខ្ញុំ
អ្នក
អ្នក

អ្នក

តើ
អ្នក
អ្នក
អ្នក

អ្នក
អ្នក
អ្នក


អ្នក





ငါ့ လက်ထဲ ရောက် ပြီ











ခုလှပေစေ

!!



အဲဒါ...
အဲဒါ...
အဲဒါ...

အဲဒါ
အဲဒါ...
အဲဒါ...



အဲဒါ
အဲဒါ...
အဲဒါ...

အဲဒါ...
အဲဒါ...

အဲဒါ...
အဲဒါ...



အဲဒါ...
...



အဲဒါ


အဲဒါ

အဲဒါ...
အဲဒါ...

จากที่
162
ความ
ทรงจำ
ที่...
เจ็บปวด

和伸宏





!!
!!
!!



!!
!!
!!

ขอลาจาก
พ่อตาแม่ยาย
แบบขี้สอ
เลย

...
แบบ
ที่ลำบาก
ยากจัง

จริงสิ...
เมื่อไหร่
จะกลับไป
บ้าน



คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย



สิ
ขอลา
จาก
แม่
ยาย
แล้ว
กลับบ้าน
นี่



คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย
นี่



คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย
นี่

คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย
นี่

คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย
นี่



คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย
นี่

คิดถึง
ตัวเล็ก
นี่...
คิดถึง
ก็เลย
นี่

ແອ່ໜ້າຂອງ
ໂມ່ນີ້



ໄວ້
ໂມ່ນີ້
ອອກ
ຈາກ
ນີ້



ໜ້າຂອງ
ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ອ້າງ
ສ່ວນ
ນາກກີ



ຄູ່ມື
ໂມ່ນີ້
ກໍລະນີ
ໂມ່ນີ້
ໂມ່ນີ້



ຈາກ
ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ໄວ້...
ໂມ່ນີ້
ອອກ
ຈາກ
ນີ້



ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ໂມ່ນີ້
ອອກ
ຈາກ
ນີ້



ຄູ່ມື
ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ໄວ້..

ໄວ້..
ໄວ້..
ອອກ
ຈາກ
ນີ້



ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ໂມ່ນີ້
ອອກ
ຈາກ
ນີ້



ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ໂມ່ນີ້
ອອກ
ຈາກ
ນີ້



ໂມ່ນີ້
ອອກ
ຈາກ
ນີ້

ໄວ້



ຄູ່ມ
ກາໂອກຸ

ຄູ່ມ
ເກຍເຈັບ

ສ່ວນ
ຍີ່...

ອາກາດ
ມີຄວາມສຸກ
ຫລອດໄປ
ຈິ່ງ



ເອົາ
ສຳ

ເລີຍ
ຮອຍ



ໂຕນີ້ເອົາ
ແລ້ວ
ໄປປຸກອາຫານ
ກັບອາຫານ
ທີ່ເອົາມາ
ກິນ



ເມື່ອ
ກິນ
ເອົາ
ສ່ວນ
ຂອງ
ເມັດ
ຂອງ
ເມັດ

ເລີຍ
ເອົາ
ອາຫານ



?

ແນ່ນຈິ່ງ...
ປາກົດອັນ
ສ່ວນອື່ນ



ອາກາດ
ອາກາດ
ອາກາດ
ອາກາດ

ປາກົດ
ປາກົດ
ປາກົດ

2 ໖
ໂອເດກມາ!!!
ຈຳນວນ
ພິການ
ແລ້ວ!



ອາກາດ
!!





คิโตะ...

ลึกลับ
จากเมื่อก่อน
ก็เมื่อก่อน
แล้ว


!

พูดอะไร
อย่างนั้น
เมื่อกลางคืน มีคนตัวสูง
ก็บอกแล้วไง
เจ้าแกงอะไร
เมื่อก่อน
นี่



อย่าไป
เร่งร้อน
เลย

เมื่อก่อน
เร่งร้อน



ตอนนั้น
รวมๆ พวกเรา
มีอะไรมางอย่าง
ผิดปกติ คิโตะ
ก็มาจั่ว

ง่า
อซากะ
ชาย



คิดว่า แกง
สักวันเดี๋ย
หาซื้อสิครับ
ก็สักวันเดี๋ย
อ้ออ้อ

เมื่อก่อน
อ้ออ้อ

เมื่อก่อน
อ้ออ้อ



อ้ออ้อ
อ้ออ้อ

ง่า
เมื่อก่อน
เมื่อก่อน
อ้ออ้อ

เพียง
คนเดียวยัง
อีกต่อไป
อ้ออ้อ
!!



อ้ออ้อ...



อ้ออ้อ

เรื่อง
ใหม่




ทำไม
ผม
อยาก

สิ
พอ

พวกรวม
ใส่กัน
สิ!

เธอพูดที่สวน
ไปไหนมา
มือพิชิตมา
ใส่ใส่!



..กำลัง อดทน...

..กำลัง อดทน...

อากาศ
กำลัง
ไม่
พอ



การ
ของ
พอ



ແຫຼ່ງ
ບາດ້ວງ
ບາດ້ວງ

ບຸກຄົນ
ສູງສົ່ງ
ໄວ

ການຂາດ
ຄວາມໄວເຮັດໃຫ້
ຄວາມກວ້າງຂວາງ
ຈຳພວກຮຸນໄຕ
ຕໍ່ຈຸນ




ບາດ້ວງ
ໄວໄຫວງ ພູ
ຄຳສັ່ງມີທາງ



... ແຫຼ່ງຄວາມສູງຂຶ້ນ
ຄວາມແຕ່ງ
ຕໍ່ມາ...

ສຳລັບການສ້າງແຕ່ງ
ໂດຍໃຊ້
ຈຳນວນຊຸມຊົນ!



ສຳລັບ
ເກີດຈາກ
ມາ...

ໄວ້ຈາກ
ຂ້າງ
ມື້ອາທິດ

... ຈຳນວນ



ຈຳນວນ
ສູງສົ່ງ
ໃຫ້ເຫວ?



ສູງ
ສູງ
ສູງ



ຈຳນວນ
ສູງ
!?



ຈຳນວນ
ສູງ
ສູງ

ສຳລັບ
ຂ້າງ
ມື້ອາທິດ



ហៃរ
:
!?



ហៃរ
:
:



ហៃរ
:
:
:
:







វាទេ
ឃ្នាំច្រើន
...

ឃ្នាំ
នាពេលនោះ
ទ្រង់
និ...
!!



ឃ្នាំ
នាពេលនោះ
និ...

ឃ្នាំ
នាពេលនោះ
និ...

ឃ្នាំ
នាពេលនោះ
និ...

ឃ្នាំ
នាពេលនោះ
និ...

ឃ្នាំ
នាពេលនោះ
និ...
!!

ចាកពី 163 រយសងវិញ្ញាណ

តើ
ខ្ញុំ
គួរសម្រេច
...

ខ្ញុំ
ស្រឡាញ់
អ្នក
ណាមួយ

ច្បាប់ 163
របស់ស្ថាប័នស្រាវជ្រាវ



អ្នក
គឺ...
នោះ!

..ខ្ញុំ
ស្រឡាញ់
អ្នក!

អ្នក
ស្រឡាញ់
ខ្ញុំ
នោះ!

អ្នក
ស្រឡាញ់
ខ្ញុំ
នោះ!



ខ្ញុំ
ស្រឡាញ់
អ្នក
ណាមួយ



អ្នក
ស្រឡាញ់
ខ្ញុំ
នោះ!

អ្នក
ស្រឡាញ់
ខ្ញុំ
នោះ!



.....
เจ้า
ใจ...



เจ้าใจ
ใจดี
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี
ใจดี



เจ้าใจ... เจ้าใจ... เจ้าใจ...
เจ้าใจ... เจ้าใจ... เจ้าใจ...



เจ้าใจ
ใจดี
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี
ใจดี



เจ้าใจ

เจ้าใจ
ใจดี
ใจดี



เจ้าใจ
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี



เจ้าใจ
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี



เจ้าใจ
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี

เจ้าใจ
ใจดี
ใจดี



ມີທ່
ຫາກມີສຳລັບ
໑໐໑
ຄຸນນິຍາມ
!!

ຫາກມີ
໑໐໑
ໂອ້ໂຫວ້

ປະທັບ
ເສຍໂອ້
ມັ່ນຈິດ

ສິມິດ
ສູນກຳກອງ
ເກີດ

ກຳກຳມອ
ກຳກຳຍຸ
ເມືອງກຳກຳ
ກຳກຳຍຸ

ກຳກຳກຳ... ຕື່ນ
ຮີໂອ

ເລືອກ
ເຈ້ຍຍຸ
ຂໍ...
ຂໍມາເປັນ
ສິນຄ້າ
໑໐໑ກຳ...



໑໐໑



!!!

ມູ່
ໂອ້
ພຣາໂອ

ເຂົາເຂົາ
ກຳກຳ
ຈຳກັດກຳ
ຮີໂອໂອ



ອີກ
ອຸກຳກຳ
ອີກກຳ
ກຳ
ອີໂອ
ຈິດຈິດ



เจ้าจ
แล้ว...
เฮยริ



ความ
รู้สึก
ฮางการ

ล้างแค้น
แทนพี่สาว
ของเธอ



เจ้าจ
นี่
แล้ว

จางฮย
เม
ก็ฮาง



เฮ
จ
ฮาง
เฮฮ

ฮางฮาง
เม
ฮางฮาง
ฮางฮาง
ฮางฮาง
ฮางฮาง
ฮางฮาง
ฮางฮาง
ฮางฮาง
ฮางฮาง



เม
จ
ฮาง
ฮาง

เฮ
จ
ฮาง



ค
ฮาง
ฮาง
ฮาง

แล้ว
ฮาง
ฮาง
ฮาง



ฮาง
จ
ฮาง

เม
จ
ฮาง
ฮาง
ฮาง
ฮาง

..ฮาง
ฮาง
ฮาง
ฮาง
ฮาง
ฮาง
ฮาง
ฮาง
ฮาง
ฮาง

ฮาง
จ
ฮาง



ห้ามเอ็ง
ยิงพี่สาว
ขบ

แหม
มันจะ
ยังไง
ล่ะ!!



ถ้าพูด
ชื่อพี่สาว
อีกที...

ซบ
ซบ
ซบ

จะเอาเรือไว้เป็น
อุปกรณ์ช่วย
หนีไปต่างที่
ไหนก็แล้วแต่
ก็ขบเอาหัว!
ขบ





ဟေး...
 ချီးမြှင့်တဲ့
 ကာမစိန်က
 နားကပ်ပေး
 ကျင့်ရမယ်



အင်္ဂါ့အင်္ဂါ့
 စွဲကပ်လာမယ့်
 ကံကောင်းစရာ
 အင်္ဂါ့အင်္ဂါ့
 စွဲကပ်လာမယ့်...
 နေထိုင်မှုပုံစံ...
 မလေးစားမိ
 မလေးစားမိ
 ကာမစွဲကပ်မိ
 ကံကောင်း
 နေထိုင်စရာ
 နေထိုင်

နားကပ်ပေး
 ကာမစွဲကပ်
 မလေးစားမိ
 ကံကောင်း
 နေထိုင်
 စရာ...
 နေထိုင်



ဟေး...
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ

ဟေး...
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ



နားကပ်ပေး
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ

နားကပ်ပေး
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ
 ကာမစွဲ



ក្នុង
ស្មារតី
ស្រាវជ្រាវ

តើមានអ្វី
ទាំងអស់
យ៉ាងណាខ្លាំងណាស់
ដោយសារតែការស្រាវជ្រាវ
និងការស្រាវជ្រាវ
នៃខ្ញុំ



ឈាម
ពារ
ថាវា...!

តើមានអ្វី
ទាំងអស់
យ៉ាងណាខ្លាំងណាស់
ដោយសារតែការស្រាវជ្រាវ
និងការស្រាវជ្រាវ
នៃខ្ញុំ?

ក្នុង
ស្មារតី
ស្រាវជ្រាវ

ថាវា
អាច
ធ្វើ!



អី...
អី...

អី...
អី...

អី...
អី...



អី...
អី...



ក្នុង
ស្មារតី
ស្រាវជ្រាវ
និងការស្រាវជ្រាវ
នៃខ្ញុំ

តើមាន
អ្វីទាំងអស់
យ៉ាងណាខ្លាំងណាស់
ដោយសារតែការស្រាវជ្រាវ
និងការស្រាវជ្រាវ
នៃខ្ញុំ



“ក្នុង
ស្មារតី
ស្រាវជ្រាវ
និងការស្រាវជ្រាវ
នៃខ្ញុំ”


តើមាន
អ្វីទាំងអស់
យ៉ាងណាខ្លាំងណាស់
ដោយសារតែការស្រាវជ្រាវ
និងការស្រាវជ្រាវ
នៃខ្ញុំ



ខ្ញុំ
ឃើញ...

ក្រោយ
ទុក្ខក្រំ
ទុក្ខនិរន្តរ
ក៏រលូន

.....



ឆ្លៀត...

ខ្ញុំ
កំពុង
រង...

តើ
នឹង
រួច!



เฮ้...
อซากะ
นี่ไง

ถ้าหาก
เราต้อง
ทำอะไร
ก็รีบๆ
หน่อย

อืม!

นี่มัน
ช่าง
น่า
สนใจ
จัง

อืม
จริง



เฮ้ย

นี่มัน
ช่าง
น่า
สนใจ
จัง
อืม
จริง

นี่มัน
...



นี่มัน...
ช่าง
น่า
สนใจ
จัง



นี่มัน...
ช่าง
น่า
สนใจ
จัง

เขานะสิ
ยังเฝ้ากลับ
อีกสิ

เขาอยู่สักพัก
พา
กลิ่นของชา
มาด้วย

สิ่ง
ที่
รักมาก
คือ

เฝ้าบ้าน
ดูแลคุณ
กับยายสิ

แล้ว
อย่า

แต่เฝ้า
ต้องห่าง
ๆออกไป

เจ้าเฝ้าเฝ้า
เฝ้าเฝ้าเฝ้า
เฝ้าเฝ้า
เฝ้าเฝ้า

พอสอง
สาม
เฝ้าเฝ้า
เฝ้าเฝ้า

...

อ...
อ...

เฮ้...
สิมไปเลยพาเอา
อากาศสงคราม
มาด้วย

เฮ้...

อ...
สิ...

ฮ่า...
ฮ่า...
ฮ่า...

ฮ่า...
ฮ่า...
ฮ่า...

ฮ่า...
ฮ่า...
ฮ่า...

นี่พวก
คุณปง
กาธาม
นี่

จริงแท้
มีใครสักคน
พาดูรูปร่าง
อย่าง ที่เคย
เฝ้าเฝ้า
เฝ้า

การต่อสู้
สงคราม มีพวก
ซึนโตะ มาเฝ้า
อ้าย... เฝ้าเฝ้า
พอสองสาม
พอสองสาม
พอสองสาม

การต่อสู้
พอสองสาม
เฝ้าเฝ้า
พอสองสาม
พอสองสาม



ตอนที่ 164
มายากับความจริง
和伸 月宏





ឯ...
ក្រយ
គឺឯ


កត់សម្គាល់
នោះពេល
ទាក់ទងទៅនឹង
ស្រីអ្នក ១
ក៏ឯងមែន

ឯង
ឯង



ឯងគ្រាន់
តែ
ក្រយគឺឯង

ទាក់ទង
ទៅនឹង
ទាក់ទង
គឺឯង



ទាក់ទង
ទៅនឹង
គឺឯង ១
គឺឯង

ឯង
គឺឯង
ទាក់ទង
គឺឯង...



អត់
ពេល ឯង
ក៏... ពាក្យ
គឺឯង!?



ពាក្យ
ឯង
គឺឯង



គឺឯង
... គឺឯង
គឺឯង

អ្នក
អ្នក

អ្នក
អ្នក
អ្នក

គឺឯង
គឺឯង
គឺឯង



គឺឯង
គឺឯង



អ្វី... តើនោះ
ជាអ្វី!



ក្នុង
ពិភពលោក
នេះ
គ្មាន
អ្វី

នាពេល
នេះ
គឺជា
អំពើ



ឃើញ...



អ្នក
ទាំងអស់
នេះ


នាពេល
នេះ
គឺជា
អំពើ

នាពេល
នេះ
គឺជា
អំពើ

នាពេល
នេះ
គឺជា
អំពើ




អ្វី...
គឺជា



អ្វី...
គឺជា



អ្វី...
គឺជា



കുറിയ
ടാ...
പാ...
...
...
...
!!



!!



ไฮ้

ไฮ้

ไฮ้!
ลูก
พี่ขมา



วิธีของ
คาซึฮิโระ
แค่ถือของที่เกาะ
จับถ้าย
ฮ่าองฝึก
ก็พ่นไฟ!

แก้ว
นี่!

เว้ยบ
เถอธ
น่า

ไฮ้!



ฮา...
ดูธบ
คาซึฮิโระ

สิมาเมธ...
เมสิยชก
ชวดยฝึก
ก็
ฮ่าองฝึก
ฮ่าอง 100 ที
ขบ

ไฮ้!

ฮ่าอง!!



กาบ
คากิโระ
ขบขบ

ไฮ้...
ไฮ้...

ฮ่าอง
เมสิยชก
ก็
ฮ่าอง



ไฮ้
ไฮ้
หรือคัม

ไฮ้...
ฮ่าองคิตู
ขบขบ

ฮ่าองคิตู
เมสิยชก
ฮ่าองคิตู
ฮ่าองคิตู



ฮ่าองคิตู
เมสิยชก
ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู

ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู
ฮ่าองคิตู

ฮ่าอง

ฮ่าอง
ฮ่าอง
ฮ่าอง

ฮ่าอง
คิตู
คิตู...
ฮ่าอง
คิตู

ฮ่าอง
คิตู
ฮ่าอง



ហេង
គឺ
៖



នឹង
យ...
យ...

យល
៖

...ថាបង្ក...



កាតា
ខ្មែរ
យ
យ
នាម

...នឹងកាំពានយំ ហៅពីកង...



កាំពាន
យ
នាម
នាម

...ខ្មែរក្រហមកាតាគឺជាការ ឆាប់ជាង ភាពយល់...



នឹង
ខ្មែរក្រហម
នាម
នាម
នាម

នឹង
ការបង្ក
នាម
នាម
នាម

เมื่อ...
จากลับ
มาเจอ
คุณยาย
ที่
บ้าน...



..ถ้าหาก
คุณ
ยาย
จะ
พา
ไป
ดู
ที่
นั้น
ด้วย



คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย
สิ...



คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย




นี่
คือ
คุณยาย!

คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย

คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย

คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย



คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย

คุณยาย
พา
ไป
ดู
ที่
นั้น
ด้วย


ฉากที่ 165 ความทรงจำที่ 1



ปี
1864



เที่ยว
๓



ចិត្ត ១
ប្រាសចិត្ត
ស្រេច

ខ្ញុំ
រឹបរឹប
អរគុណ



អ្នកនេះ
គ្រប់គ្រង
ស្រុកនេះ
ទាំងស្រុង

វ៉ៃ...
ដំណើរការ
ដំបៅស្រែ
ទាំងស្រុង
ហើយ

ស្រែ ដំបៅ



តើដើម្បី
ស្រុកនេះ
តើ... គ្រប់គ្រង

ទាញ
ក្នុង
ទាញ



ទាំងអស់
ទាំងអស់
ទាំងអស់
ទាំងអស់
ទាំងអស់

ឯ
អ្នកនេះ
ខ្លាំងណាស់



ដើម្បី
ដើម្បី
ដើម្បី
ដើម្បី
ដើម្បី

ដើម្បី
ដើម្បី
ដើម្បី
ដើម្បី
ដើម្បី

ទាំង
គ្រប់គ្រង
ទាំង



ដើម្បី
ដើម្បី
ដើម្បី
ដើម្បី
ដើម្បី


ឯ...
ឯ...
ឯ...
ឯ...
ឯ...

ទាញ
ទាញ
ទាញ





...အဲဒါ
အားပေးပေးပါ
အားပေးပေးပါ
အားပေးပေးပါ
အားပေးပေးပါ



အဲဒါ 165 အားပေးပေးပါ 1

အဲဒါ



.....


.....

.....

ကဝဲကံလံ
ပုဂံဝဲ
ကလံ
လဲ...



လဲ
ပုဂံဝဲ
.....





အမေ
ဓာတ်
လှောင်
ပစ္စည်း
...



ဘာ
က
ရလိမ့်

အမေ
၇




အမေ
၇
လိမ့်

အမေ
၇
လိမ့်



အိမ်..

အ
လှ
...



ຫ້າໂຈ
ໄກວຮ
ຟ້າ



ອາ...
ຮູ້
ຟ້າ!



ໄຂ່ຫາຍ
ເລີ
ໄຂ່ອາກ
ຫາຍ

ເລີ
ຈຸຮຫາຍ
ໄຂ່ໂຕ



ຮູ້
ຟ້າ!



ເວລາ 15 ປີ ນັບແຕ່ຍຸດເຮືອດຳດິງຍຸດປຶກຸວິດເບຈີ



ກຳມກລາງຄລິບຄວາມຄິດອຸດມການຣຸນແຮງຕ່າງ ຯ ມາມາ



ການຕໍ່ສູ້ຂອງ 2 ຝ່າຍ ຮະຫວ່າງຣັຊບາລຳຕຸກກາວະແລະຄນະປຶກຸວິດກິຊຍາຍເປັນວງກວ່າງ





และไปส่งจุดจบของรัชกาล



ฮึก..





“...”

...

...
...
...



...
...
...

...
...
...



...
...
...



វិញរឹម
ស្រា តិចៗ
ទៅរឹម

ឡឡឡ



ក៏ស្រឡា
ស្នាក់
ចាត់



ថ្ងៃ
ច្រើន
ក៏យ៉ាង
!

ស្រា
ក៏យ៉ាង

ស្រា
ពាក្យ

ឡឡ

ខ្ញុំស្រឡា
ដឹងស្រា
ស្រាស្រា
ក៏យ៉ាង
ក្នុងស្រា
ត្រូវ

ក្នុងស្រា
ស្រា
ខ្ញុំស្រា



ស្រា.. ស្រា
ស្រា

ស្រា
ច្រើន
ស្រា
ស្រា

ស្រា
ស្រា
ស្រា



ស្រា
ស្រា
ស្រា...

ស្រា
ស្រា
ស្រា!



ฉากที่
166
ความ
ทรงจำ
ที่ 2
กำเนิด
บัตโตะไซ



和伸
月宏

កំលាំងស្វរណ៍!!



កំលាំងស្វរណ៍! កំលាំងស្វរណ៍! កំលាំងស្វរណ៍! កំលាំងស្វរណ៍!



កំលាំង កំលាំង កំលាំង កំលាំង កំលាំង កំលាំង កំលាំង កំលាំង កំលាំង កំលាំង



ស្វរណ៍ ស្វរណ៍ ស្វរណ៍ ស្វរណ៍ ស្វរណ៍ ស្វរណ៍ ស្វរណ៍

ที่เวียง
มุกขิม
มีประตู
หรือหอรับ

ก็ใช่
เรื่องใหญ่
เรื่องใหญ่
พวก

ถ้าใช่
เรื่องใหญ่
ก็หลัง
อย่ารีบ
จอร์น

เฮ้!

ถ้าถูก
ลอบสังหาร
ทุกสาย
แล้ว
นี่...
พวก
ตาม

จาก
ไป
อยู่
คง
การ

พวก
มาก
ทุก

โทษ
ทุก

กลุ่ม
รับ

ไม่
มือ

แต่
มือ

เฮ้...
โอ
พวก
นี่...

ก็
จะ
รับ

แล้ว
จอร์น

คืน
ประตู
เรื่อง
แห่ง

ทั้ง
ทั้ง
ก็

ก็
ก็

ก็
ก็

ใช่
:

คิด
ประตู

โอ...
ขอ
เลย

โอ
กับ

ก็
ก็





มีมือสังหาร
อยู่หลังฉาก
ลงมือสังหาร
กว่า

แล้วงานอยู่
ก็ไม่ได้
อยาก
ตั้ง

เอ...
เอ...



ขอเพียงได้
ชุดใหม่
ก็ขอบคุณจะอยู่
อย่างวางใจได้
ก็พอ

.....



คงจะ
ไม่ได้
ผล
พรอก

ช่วงกับเรื่อง
ผูกพันมากไปจน
ไม่สนใจเอาอยู่
แล้วจะเอาเมื่อ
มาแถว
ล่อศอกก็
แบบนั้น
คงไม่มี
ทาง



เอาเมื่อ
มาล่อ
อชไรกัน
ฮากซ์คาสี
อุสาห์

ถึงจะเมื่อย
ก็พอเอา
ความที่เมื่อย
เต็มขั้นแหละ



อย่างก็
อัสก
ว่า...

เอาเถอะ
แบบนั้น
ก็ทำ
รู้อย่าง
นี้



...ถึง ก็ริษา
จะเปลี่ยนไป
แต่ใจก็ยังเหมือน
เมื่อไม่กี่ปี...

นี่
นี่

นี่
นี่

นี่

นี่
นี่



ที่รับมาจาก
เกียวิธา ก็
เพราะสมมุติ
ของเกียวิธา เนี่ย
อหรี คุชชากู

นี่
นี่!



กำลัง
เตรียม
การ
ปฏิวัติ

นี่
นี่!

ทากาสิจ ซินชากู
ทนายเลขา
ในกลุ่มฯ ของ
คณะปฏิวัติ
รวบรวมผู้ที่ชอบ
การต่อสู้ในกลุ่ม
มาตั้งเป็นศาล



ໂມ່ນໝີ່ຈ
ທ່າທ່າທ່າ
ທ່າທ່າທ່າ
ທ່າທ່າທ່າ

ທ່າທ່າທ່າ
ທ່າທ່າທ່າ
ທ່າທ່າທ່າ
ທ່າທ່າທ່າ



ທ່າ... ທ່າ...
ທ່າທ່າທ່າ
ທ່າທ່າທ່າ
ທ່າທ່າທ່າ

ທ່າ
ທ່າ


ທ່າ
ທ່າທ່າທ່າ
ທ່າທ່າທ່າ



ທ່າທ່າ
ທ່າທ່າ
ທ່າທ່າທ່າ
ທ່າທ່າທ່າ

ທ່າ
ທ່າທ່າ
ທ່າທ່າ

ທ່າ
ທ່າ...
ທ່າທ່າ
ທ່າທ່າ
ທ່າທ່າ



ທ່າ!



เพลงสาม
สองคน...

ทวิ
ชา
คา





ซึบ
ธากู

ซึบ
เรียว

นี่
อะไร?

งอ
ธาก
ซึบ
...

นี่
เก๋ๆ
โธ่
กั๊ก



ฮะ...
ซึบ...
เพลงสาม
สองคน
นี่...
เคยได้ยิน
แต่
ไม่เคยทำ
อะมิจัง



ถามคำ
สิ.. เคย
ฟัง
อะมิจัง...

ฮะ



ໄຂ່
ອາໄສ
...

ສຸມູນ
ອາໄສ
ກາຍ
ວັນເສຍ



ໂຮໂຮ
ໂຮໂຮ... ໂຮໂຮ...
ໂຮໂຮ ໂຮໂຮ...
ໂຮໂຮ



ໂຮໂຮ
ໂຮໂຮ...

ໂຮໂຮ
ໂຮໂຮ
...

ໂຮໂຮ
ໂຮໂຮ
ໂຮໂຮ...
... ໂຮໂຮ
ໂຮໂຮ





ตอนที่ 167
 ความทรงจำที่ 3
 ฝนเลือด ผู้ชาย ผู้หญิง

和伴
 月宏





ห้อง
ลับ

ถ้ามี
คนนอก

โหด

พวกรู้
เรื่องลับ
ของทุกคน
โหด!

ขอคุณ
สหาย
พวกรู้
ลับ



ทุกคน
โหด
พวกรู้
ลับ



นี่
คือ
พวกรู้
ลับ



โหด
แล้ว!



โหด
แล้ว
มาก

โหด
แล้ว



โหด
แล้ว
โหด
แล้ว
โหด
แล้ว



โหด

โหด


၅၀
 ဤအထဲ
 တွင်
 စွဲလမ်းမှု
 နှင့် အိမ်ထောင်
 ကာမဂုဏ်
 အစွာပျက်စီး

ဤအခါ
 မိမိတို့
 ၅၀၀ နှစ်အတွက်
 ပြန်လည်
 စွဲလမ်းမှု


၅၀
 ဤအခါ
 နှစ်အတွက်
 ပြန်လည်
 စွဲလမ်းမှု



ဤအခါ
 မိမိတို့
 ၅၀၀ နှစ်အတွက်
 ပြန်လည်
 စွဲလမ်းမှု



កាំង
ខាងលើ



ថ្ងៃនេះខ្ញុំមកដល់
ព្រំដែនដ៏ធំ ខាងលើ
ដែលពួកគេកំពុង
រៀបចំសម្រាប់
ពួកយើងវិញ
អ្វីដែលពួកគេបំណង

ដោយ
កាំង
ពេញ
ចិត្ត
ខ្ញុំ
នឹង
ទៅ



តើអ្នក
រស់នៅ
នៅទីណា

នៅទីណាដែល
ខ្ញុំបានឃើញ
មុនពេលនឹងមក



ឯង
ខ្ញុំ
នឹង
ទៅ...

ដោយ
ខ្ញុំ
នឹង
ទៅ
ទីកន្លែង
ដែលខ្ញុំ
បានឃើញ

ខ្ញុំ
នឹង
ទៅ
ទីកន្លែង
ដែលខ្ញុំ
បានឃើញ



ក្នុងរយៈពេល
នេះ
យើង
នឹង
ទៅ
ទីកន្លែង

ក្នុងរយៈពេល
នេះ
យើង
នឹង
ទៅ
ទីកន្លែង



អា
យ៉ា!

យើង
នឹង
ទៅ
ទីកន្លែង



អ្នក
នឹង
ទៅ
ទីកន្លែង

ក្នុងរយៈពេល
នេះ
យើង
នឹង
ទៅ
ទីកន្លែង



ແອ່ກ
ໄຂ້ເຮົາ
ກັບໝາ

ຮຸນປາກນ່າ!
ເລື່ອງໝາກເຮົາ
ຜິດເລື່ອງກວາງ
ຈອດກີໄຮໂຕ ແລ້ວ

ໄຮ...
...



ໄຮ



ເມັດກາ
ຮຸນ...
ຮຸນ...

ຮຸນ
ຮຸນ



ຮຸນ
ຮຸນ
ຮຸນ

ຮຸນ
ຮຸນ
ຮຸນ

ແອ່ກ

ແອ່ກ

ແອ່ກ

ຮຸນ



!

ຮຸນ



យ៉ាងណា
យើង
នឹង



ក៏នឹងរក
តារាងកិរិយា
ប្រទេស
កាន់ចាត់



មោទិម
ចំ
ចាម



